

19 គម្រោងថវិកាពីឆ្នាំ 20

2019 - 2020

ការចំណាយអាទិភាពថ្មី

លំនៅដ្ឋានមាន តម្លៃសមរម្យ

រួមបញ្ចូល៖

- មូលនិធិគ្រប់គ្រងលំនៅដ្ឋានមានតម្លៃសមរម្យ \$1,200,000
- បុគ្គលិកអនុវត្តយុទ្ធសាស្ត្រសកម្មភាពរៀបចំលំនៅដ្ឋានមានតម្លៃសមរម្យ \$380,000

ភាពគ្មានទីជម្រក

រួមបញ្ចូល៖

- មជ្ឈមណ្ឌលសម្រាប់យុវជនគ្មានទីលំនៅ \$800,000
- កម្មវិធីជួយអ្នកជួលផ្ទះរកផ្ទះថ្មី \$200,000

សុវត្ថិភាពសាធារណៈ

រួមបញ្ចូល៖

- រថយន្តពន្លត់អគ្គិភ័យថ្មី 2 គ្រឿងនិងរថយន្តល្អិតបូលសថ្មី 70 គ្រឿង \$7,200,000
- មន្ត្រីនគរបាលបន្ថែម 5 នាក់ \$1,000,000

ការអភិវឌ្ឍសេដ្ឋកិច្ច

រួមបញ្ចូល៖

- កែលម្អកម្រិតសេវាផ្តល់សិទ្ធិអនុញ្ញាត \$1,800,000
- កម្មវិធីសំណង់អេកូឡូស៊ី \$235,000

សមធម៌ឌីជីថល

រួមបញ្ចូល៖

- ការកែលម្អបណ្ណាល័យកុំព្យូទ័រ \$1,450,000
- Wi-Fi សាធារណៈតាមបណ្តោយផ្លូវដែក "Hilltop" \$400,000

សមាជិកសហគមន៍ត្រូវបានលើកទឹកចិត្តឲ្យចូលរួម និងចែករំលែកមតិយោបល់របស់ពួកគេអំពីគម្រោងថវិកានៅកិច្ចប្រជុំក្រុមប្រឹក្សាសាលាក្រុង

- នឹងមានបើកសវនាការជាសាធារណៈនៅថ្ងៃទី 30 ខែតុលា
- នឹងមានបើកសវនាការសាធារណៈជាលើកទីពីរនៅថ្ងៃទី 6 ខែវិច្ឆិកា។
- គម្រោងថវិកាចុងក្រោយនឹងត្រូវបានបង្ហាញនៅថ្ងៃទី 13 ខែវិច្ឆិកា
- គម្រោងថវិកាចុងក្រោយនឹងត្រូវអនុម័តនៅថ្ងៃទី 20 ខែវិច្ឆិកា

រាល់កិច្ចប្រជុំទាំងអស់ត្រូវបានធ្វើឡើងនៅម៉ោង 5 ល្ងាចនៅក្នុងអង្គជំនុំជម្រះក្រុមប្រឹក្សាតាមបណ្តោយវិថីទីផ្សារលេខ 747

សម្រាប់ព័ត៌មានអំពីទីក្រុងជាភាសាណាមួយ ឬដើម្បីស្នើសុំអ្នកបកប្រែដោយឥតគិតថ្លៃ សម្រាប់ការប្រជុំសាលាក្រុង Tacoma សូមទូរស័ព្ទលេខ ៖ 253-591-5000 ។

សិទ្ធិទទួលបាន រដ្ឋាភិបាលសាលាក្រុង

រួមបញ្ចូល៖

- សិទ្ធិទទួលបានភាសា និងការសម្របសម្រួលការចូលរួម \$200,000
- កិច្ចប្រជុំក្រុមប្រឹក្សាក្រុងនៅតាមសង្កាត់ \$53,000

ការសម្របសម្រួលប្រចាំគំបន់

រួមបញ្ចូល៖

- សូនីថ្មីនៅលើប្រឡាយ "Thea Foss" \$750,000
- ពង្រីកផ្លូវរដ្ឋលេខ 167 ទៅកំពង់ផែ Tacoma \$500,000

សិទ្ធិទទួលបាន មធ្យោបាយដឹកជញ្ជូនសាធារណៈ

រួមបញ្ចូល៖

- កែលម្អភ្លើងសញ្ញាចរាចរណ៍ និងផ្លាកសញ្ញានៅលើរូក្រវិថី "Pacific" វិថីទី 6 និងវិថីទី 19 ខាងត្បូងសម្រាប់ពេលវេលាថយចុះក្រុងបើកល្បឿននិងសុវត្ថិភាពចរាចរណ៍។ \$1,550,000

សុវត្ថិភាពក្នុងការដើរ និងជិះកង់

រួមបញ្ចូល៖

- កាត់កែលម្អផ្លូវសុវត្ថិភាពទៅកាន់សាលារៀន \$1,700,000
- ចិញ្ចឹមថ្នល់ថ្មីនៅលើផ្លូវ "Sheridan" និងវិថីទី 56 ខាងកើត។ \$1,500,000

19


ក្រុង Tacoma

គម្រោងថវិកាពីរឆ្នាំ

20

2019-2020

អំពីគម្រោងថវិកាដែលមានស្មើសុំ



ជារៀងរាល់ 2 ឆ្នាំម្តង សាលាក្រុង Tacoma មានបង្កើតគម្រោងថវិការបស់ខ្លួន។ គម្រោងថវិកាពីរឆ្នាំដែលស្មើសុំសម្រាប់ឆ្នាំ 2019-2020 មានចំនួន 3.5 ពាន់លានដុល្លារ។

នេះរួមបញ្ចូលទាំងគណនីសម្រាប់សេវាកម្មផ្សេងៗដូចជាទឹក ភ្លើង និងកាកសំណល់រឹង - ក៏ដូចជាមូលនិធិទូទៅ។

មូលនិធិទូទៅមានត្រឹមតែ 15% ស្មើនឹង 514.6 លានដុល្លារនៃថវិកាសរុបដែលមានស្មើឡើងរបស់សាលាក្រុងហើយគាំទ្រសេវាកម្មភាគច្រើនដែលផ្តល់ដោយសាលាក្រុងដូចជាសេវាកម្មប៉ូលីស និងពន្ធកំរិតយបណ្ណាល័យ និងការថែទាំផ្លូវ។

អ្វីដែលយើងមានដឹងរហូតមកដល់ពេល

អាទិភាពចម្រុះទាំង 5 ចំណុចដែលកំណត់ដោយសហគមន៍

1. ភាពគ្មានទីជម្រក
2. លំនៅដ្ឋានមានតម្លៃសមរម្យ
3. សុវត្ថិភាពសាធារណៈ
4. សិទ្ធិទទួលបានមធ្យោបាយដឹកជញ្ជូនសាធារណៈ
5. ការអភិវឌ្ឍសេដ្ឋកិច្ច

ការរៀបចំផែនការសម្រាប់គម្រោងថវិកាពីរឆ្នាំប្រចាំឆ្នាំ 2019-2020 គឺផ្អែកលើគោលដៅដែលមានកំណត់ដោយសហគមន៍នៅទីក្រុង Tacoma 2025 និងលើអាទិភាពទាំង 9 ចំណុចរបស់ក្រុមប្រឹក្សា ដែលបង្ហាញនៅផ្នែកម្ខាងនៃទំព័រនេះ។

សមាជិកសហគមន៍ត្រូវមានអញ្ជើញឱ្យចែករំលែកនូវអាទិភាពនិងមតិយោបល់របស់ពួកគេជាមួយក្រុមប្រឹក្សា អ្នកគ្រប់គ្រងសាលាក្រុង និងបុគ្គលិកនៅព្រឹត្តិការណ៍ផ្សេងៗនៅទូទាំងទីក្រុងនិងតាមរយៈការស្ទង់មតិ



ដើម្បីទទួលបានការស្ទង់មតិរបស់យើងសម្រាប់សហគមន៍ សូមចូលមើលគេហទំព័រ៖

"budget.cityoftacoma.org"